



សាលាដំបូងខេត្តព្រៃវែង

សំណុំរឿងរដ្ឋប្បវេណី

លេខ: ៧៥២

ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨

សាលក្រមរដ្ឋប្បវេណី

លេខ: ៨៧/៨២(ក) រ.ណា សសន

ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ក្នុងនាមប្រជារាស្ត្រខ្មែរ  
សាលាដំបូងខេត្តព្រៃវែង

បានបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់ជាសាធារណៈ នៅថ្ងៃទី  
៣០ ខែមិថុនា ឆ្នាំ២០២០ ដែលមានសមាសភាពចូលរួមដូចតទៅ ៖

**ចៅក្រមជំនុំជម្រះ**

លោក [REDACTED] ប្រធានស្តីទីសាលាដំបូងខេត្តព្រៃវែង

**ក្រឡាបញ្ជីសវនាការ**

លោក [REDACTED] ក្រឡាបញ្ជីសាលាដំបូងខេត្តព្រៃវែង

ដើម្បីធ្វើការទាញហេតុផលដោយផ្ទាល់មាត់ជាសាធារណៈ លើសំណុំរឿងរដ្ឋប្បវេណី  
លេខ: ៧៥២ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ៖

- វាងដើមចោទ ឈ្មោះ: [REDACTED] សាបាត់ ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ

[REDACTED]

លោស្រី [REDACTED] ជាមេធាវីតំណាងដោយអាណត្តិឲ្យដើមចោទ

- ចុងចម្លើយឈ្មោះ: [REDACTED] គន្ធា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ

[REDACTED]

- លោក [REDACTED] ជាមេធាវីតំណាងដោយអាណត្តិឲ្យចុងចម្លើយ

**អំពីអង្គហេតុ និងចំណុចវិវាទ**

**១/ ខ្លឹមសារដែលបានដោយដើមចោទ:**

១-១- ទាមទារចុងចម្លើយឈ្មោះ: [REDACTED] គន្ធា រុះរើខ្ទមចេញពីភ្នំស្រែដីត្រពាំងក្រែ មាន  
ទំហំ ១៦មx៧២ម មានទីតាំងខាងជើងទល់ដីឈ្មោះ: [REDACTED] វាសនា ខាងត្បូងទល់ដីឈ្មោះ: [REDACTED]  
ហួន ខាងលិចទល់ដីឈ្មោះ: [REDACTED] សាប៊ិន និងខាងកើតទល់ច្រកកៅស៊ូលេខ: ១០៣

១-២- ឲ្យចុងចម្លើយបង់សំណងការខូចខាតពេលវេលា ថ្លៃសេវាច្បាប់ និងជម្ងឺចិត្តជា

ទឹកប្រាក់ចំនួន ២.០០០.០០០ (បួនលានរៀលគត់) ។

១-៣-ឲ្យចុងចម្លើយទទួលបន្ទុកលើប្រាក់ពន្ធពាក្យបណ្តឹង

២/ ការអះអាងរបស់ភាគី:

២-១ ការអះអាងរបស់ដើមចោទ

២-១-១-តាមសេចក្តីថ្លែងការណ៍ដើមចោទឈ្មោះ: [REDACTED] សាបាត់ បានថ្លែងការណ៍ថា នៅឆ្នាំ១៩៧៩ លោក [REDACTED] ជាមេភូមិ បានចែកដីឲ្យឪពុកម្តាយខ្លួននៅចំណុចត្រពាំងក្រៃ ក្នុងភូមិវាល ឃុំចាម ស្រុកកំពង់ត្របែក ទំហំ១ហិកតា ក្នុងចំណែកដីនោះមានភ្នំត្រពាំងខាង ជើងទំហំ១៦មx៧២ម ។លុះដល់ឆ្នាំ១៩៩៩ ឈ្មោះ: [REDACTED] ជួន ត្រូវជាប្អូនបង្កើតម្តាយខ្លួនបានសុំ ដីឪពុកម្តាយខ្លួនជាប់ភ្នំត្រពាំង ដាំដំឡូងបាន២ឆ្នាំ ទឹកទន្លេលិច បែរជាមកដាំដើមប្រេងខ្យល់ ម្តាយខ្លួនបានទៅឃាត់តែគាត់តបថា គាត់មិនយកទេ ដាំទុកឲ្យម្តាយខ្លួនប្រើប្រាស់ ស្រាប់តែ ដល់ឆ្នាំ២០១៣ គណៈកម្មការវាស់វែងដីធ្វើប្លង់ ឈ្មោះ: [REDACTED] គន្ធា ជាកូនឈ្មោះ: [REDACTED] ជួន បានមករារាំងមិនឲ្យធ្វើប្លង់ ឪពុកខ្លួនបានប្តឹងទៅអាជ្ញាធរជាច្រើនលើកច្រើនសារ តែមិនមាន លទ្ធផល រហូតប្តឹងមកតុលាការ ហើយតុលាការបានឲ្យឈ្មោះ: [REDACTED] ជា ស្មូចយកដី ដោយខ្លួន និងឪពុកជាមនុស្សល្ងង់ក៏យល់ព្រម ។

មេធាវីដើមចោទឈ្មោះ: [REDACTED] ហ៊ាន និងឈ្មោះ: [REDACTED] គឹមហ៊ាន បានថ្លែងការណ៍ថា នៅឆ្នាំ១៩៧៩ មេភូមិឈ្មោះ: [REDACTED] បុល បានចែកដីទំនាស់ឲ្យឪពុកម្តាយកូនក្តីខ្លួន ហើយនៅ ឆ្នាំ១៩៩៩ ឈ្មោះ: [REDACTED] ជួន ត្រូវជាឪពុកឈ្មោះ: [REDACTED] ជា បានមកខ្ចីដីដាំដំឡូង ក្រោយមក ក៏ដាំដើមប្រេងខ្យល់ ឪពុកម្តាយកូនក្តីខ្លួនបានទៅឃាត់ផងដែរ តែឈ្មោះ: [REDACTED] ជួន ប្រាប់ថា គាត់មិនដាំយកទេ គឺដាំទុកឲ្យឪពុកម្តាយកូនក្តីខ្លួនប្រើប្រាស់ ។នៅឆ្នាំ២០១៣ឈ្មោះ: [REDACTED] ជួន បានទទួលមរណភាព គណៈកម្មការវាស់វែងដីធ្វើបានចុះវាស់ធ្វើប្លង់ តែឈ្មោះ: [REDACTED] ជា ត្រូវជា កូនឈ្មោះ: [REDACTED] ជួន មកជំទាស់ ឪពុកកូនក្តីខ្លួនប្តឹងជាច្រើនលើកច្រើនសារ រហូតប្តឹងដល់ តុលាការផង ហើយឈ្មោះ: [REDACTED] ជា ក៏ទទួលស្គាល់ថាជាដីឪពុកកូនក្តីខ្លួនផងដែរ ទោះបីឪពុក កូនក្តីខ្លួនបានប្រគល់ដីនោះឲ្យទៅឈ្មោះ: [REDACTED] ជា ដែលបានផ្តិតមេដៃនៅកំណត់ហេតុ របស់ តំណាងអយ្យការកំពិតមែន តែដោយសារឪពុកកូនក្តីខ្លួនចាស់ជរា មិនចេះអក្សរ និងស្តាប់ ពុំបាន ដោយគិតថាពេលផ្តិតមេដៃហើយគាត់ និងទទួលបានដីចំណែកស្មើគ្នា ទើបព្រមផ្តិត មេដៃ ហេតុនេះកូនក្តីខ្លួនមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីបញ្ជាក់អំពីសិទ្ធិដូចក្នុងពាក្យបណ្តឹង ចុះថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៨ ហើយឈ្មោះ: [REDACTED] ជា ពុំមានមូលដ្ឋានច្បាស់លាស់ ឬកស្តុភាវី



ដែលបញ្ជាក់ថាជាកម្មសិទ្ធិករលើដីនោះដែរ ដោយគ្រាន់តែអះអាងលើកំណត់ហេតុមួយនៅ  
ចំពោះមុខតំណាងអយ្យការ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ម្យ៉ាងក្នុងខ្លួនក៏មិនទាន់ធ្វើការ  
ផ្ទេរសិទ្ធិចុះបញ្ជីទៅឈ្មោះ [REDACTED] ជា តាមបញ្ញត្តិនៃច្បាប់ និងបទដ្ឋានគតិយុត្តស្តីពីការចុះ  
បញ្ជីនៅឡើយទេ ។

២-១-២-តាមសេចក្តីថ្លែងការណ៍របស់សាក្សីឈ្មោះ [REDACTED] ភឿន ឈ្មោះ [REDACTED] សុបិន  
ឈ្មោះ [REDACTED] វណ្ណា ឈ្មោះ [REDACTED] ជុន ឈ្មោះ [REDACTED] ហឿន ឈ្មោះ [REDACTED] អុង និងឈ្មោះ [REDACTED] ជុន  
បានធ្វើសេចក្តីថ្លែងការណ៍ប្រហាក់ប្រហែលគ្នាថា កាលពីដើមឡើយដីទំនាស់នេះជាដីរបស់  
ឈ្មោះ [REDACTED] ញឹម ហើយឈ្មោះ [REDACTED] ជុន បានមកខ្ចីដីនោះដើម្បីដាំដំឡូង បន្ទប់មកក៏ឃើញ  
ដាំដើមប្រេងខ្យល់។ លុះដល់ពេលឆ្នាំ២០១៣ ឈ្មោះ [REDACTED] ជុន បានស្លាប់ ដីទំនាស់នេះត្រូវ  
បានកូនរបស់ឈ្មោះ [REDACTED] ជុន កាន់កាប់បន្ត ។

**២.២ ការអះអាងរបស់ចុងចម្លើយ**

២-២-១-តាមសេចក្តីថ្លែងការណ៍របស់ចុងចម្លើយឈ្មោះ [REDACTED] ជា បានថ្លែងការណ៍ថា  
ខ្លួនសុំបដិសេដចំពោះការទារទាមរបស់ដើមចោទទាំងស្រុង ដោយហេតុថាដីវិវាទនេះជាដី  
របស់ឪពុកខ្លួនឈ្មោះ [REDACTED] ជុន ដែលបានកាន់កាប់តាំងពីឆ្នាំ១៩៧៩ ហើយមានការរុករាន  
ដាំដំណាំ និងរស់នៅលើដីខាងលើផង រហូតដល់ឆ្នាំ២០០៧ ឪពុកខ្លួនបានស្លាប់ ហើយខ្លួន  
ក៏កាន់កាប់បន្ត ដោយបានសាងសង់ខ្នងរហូតមកដល់សព្វថ្ងៃ ។នៅឆ្នាំ២០១៣ ពេលរដ្ឋ  
អំណាច ចុះធ្វើវាស់វែងធ្វើប្លង់ដី ស្រាប់តែឈ្មោះ [REDACTED] សាបាត់ បានទៅហាមឃាត់មិនឲ្យចេញ  
ប្លង់(វាស់វែងរួចហើយ)ក្រោយមកក៏បានមកដាក់ពាក្យបណ្តឹងនៅអយ្យការខេត្តព្រៃវែង ឈ្មោះ  
ពៅ [REDACTED] ជាសាក្សី និងម្នាក់ទៀតជាប្អូនឈ្មោះ [REDACTED] កុត ជាសាក្សី ពេលនោះឈ្មោះ [REDACTED]  
ញឹម បានឲ្យដីវិវាទនោះមកខ្លួន បើហ៊ានស្បថនៅចំពោះមុខលោកតាដំបងដែក ដោយមាន  
ការចូលរួមពីអាចារ្យម្នាក់ និងក្រឡាបញ្ជីអយ្យការម្នាក់ រួចឈ្មោះ [REDACTED] ញឹម បានធ្វើលិខិត  
សុំដកពាក្យបណ្តឹង និងប្រគល់ដីវិវាទមកឲ្យខ្លួនកាន់កាប់ ។

-មេធាវីចុងចម្លើយបានឈ្មោះ [REDACTED] ចំរើន បានធ្វើសេចក្តីថ្លែងការណ៍ថា កូនក្តីខ្លួនបាន  
ទទួលស្គាល់ថាដីទំនាស់ជាដីរបស់ឈ្មោះ [REDACTED] ញឹម ដែលជាឪពុកបង្កើតដើមចោទ ហើយ  
ដើមចោទមានឋានៈគ្រាន់តែជាសាក្សីរបស់ឈ្មោះ [REDACTED] ញឹម ខណៈពេលដែលធ្វើកំណត់ហេតុ  
ព្រមព្រៀងរវាងឈ្មោះ [REDACTED] ញឹម និងឈ្មោះ [REDACTED] ជា គឺធ្វើនៅចំពោះមុខតំណាងអយ្យការ  
និងក្រឡាបញ្ជី មានចុះហត្ថលេខាដឹងព្រឹត្តិមត្រូវ ។បើពិនិត្យលើចម្លើយសាក្សីផ្តល់សក្ខីកម្ម



គឺសាក្សីទាំងនោះមិនអាចឲ្យជឿបានទេ ព្រោះសាក្សីខ្លះជាបងប្អូនបង្កើតដើមចោទ ដែល  
អះអាងថាឈ្មោះ ្ក ញឹម ព្រមផ្តិតមេដៃដោយសារមិនចេះអក្សរ និងសាក្សីខ្លះទៀតគ្រាន់  
តែបញ្ជាក់ពីប្រវត្តិដីពីដំបូងប៉ុណ្ណោះ ក្រោយមកឈ្មោះ ្ក ញឹម បានព្រមប្រគល់ដីមកឲ្យ  
កូនក្តីខ្លួនតាមកំណត់ហេតុព្រមព្រៀងចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅចំពោះមុខតំណាង  
អយ្យការ ដោយកូនក្តីខ្លួនព្រមស្បថ ឈ្មោះ ្ក ញឹម បានព្រមប្រគល់ដីនោះឲ្យកូនក្តីខ្លួន  
ដូច្នោះដើមចោទឈ្មោះ ្ក សាបាត់ អសមត្ថភាពជាភាគីដើមចោទក្នុងសំណុំរឿងខាងលើ  
តាមបញ្ញត្តិមាត្រា៣២ នៃក្រមរដ្ឋប្បវេណី ហើយដើមចោទក៏មិនបានទទួលលទ្ធកម្មនៃកម្មសិទ្ធិ  
ណាមួយពីឪពុកឈ្មោះ ្ក ញឹម នោះឡើយ ផ្អែកតាមមាត្រា ១ មាត្រា២ មាត្រា៤ និង  
មាត្រា៣២ នៃក្រមនីតិវិធីរដ្ឋប្បវេណី មិនបានផ្តល់លទ្ធភាពឬសមត្ថភាពផ្លូវច្បាប់ណាមួយ  
ដល់ដើមចោទដើម្បីតាំងខ្លួនជាដើមបណ្តឹងប្រឈមមុខទាមទារដីទំនាស់នោះឡើយ ។

**៣-ចំណុចវិវាទ**

- ៣-១-ការទាមទារដីវិវាទទំហំ ១៦មx៧២ម
- ៣-១-សំណងខាតបង់ពេលវេលាចំនួន ៤,០០០,០០០(បួនលានរៀលគត់)

**៤-កសុតាងដែលកាត់ចោលជាតក់**

- ៤-១-កិច្ចសន្យាខ្ចីដី ចំនួន (០១ច្បាប់)
- ៤-២-លិខិតបញ្ជាក់ ចំនួន (០១ច្បាប់)
- ៤-៣-ពាក្យបណ្តឹង ចំនួន (០១ច្បាប់)
- ៤-៤-កំណត់ហេតុស្តីពីការសម្របសម្រួល ចំនួន (០១ច្បាប់)

**ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តព្រៃវែង**  
**យល់ឃើញថា**

**៥/ផ្នែកសំអាងហេតុ**

១-ទទួលពាក្យបណ្តឹងរបស់ដើមចោទ ឈ្មោះ ្ក សាបាត់ ភេទស្រី អាយុ៥២ឆ្នាំ  
តំណាងដោយអាណត្តិដើមចោទលោកមេធាវីឈ្មោះ ្ក ចុះថ្ងៃទី២៥ ខែធ្នូ  
ឆ្នាំ២០១៨ មានលក្ខណៈសមស្របតាមច្បាប់ ។

២-គូភាគីបានចុះកិច្ចសន្យាខ្ចីដី ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩៩ កិច្ចសន្យានេះគឺកើត  
ឡើងដោយការព្រមព្រៀង មិនមានភាគីណាបង្ខំភាគីណានោះទេ គឺធ្វើឡើងដោយឆន្ទៈ  
របស់គូភាគីសមស្របតាមមាត្រា៣៣៦ និងមាត្រាបន្តបន្ទាប់នៃក្រមរដ្ឋប្បវេណី ។



៣-តាមសេចក្តីថ្លែងការណ៍របស់មេធាវីដើមចោទឈ្មោះ: [REDACTED] ហ៊ាន និងឈ្មោះ: [REDACTED]

គឺមហិក្ខ បានថ្លែងការណ៍ថា ខ្លួននៅតែសុំឲ្យចុងចម្លើយឈ្មោះ: [REDACTED] ជា រុះរើខ្ទមចេញ ពីដីទំនាស់ទំហំ ១៦មx៧២ម ស្ថិតនៅភូមិវាល ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង សុំមោឃៈភាពពាក្យបណ្តឹងចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ចោលជាអសារបង់ និងសុំឲ្យ ចុងចម្លើយ បង់សោហ៊ុយខាតបង់ពេលវេលាចំនួន ៤,០០០,០០០៛ ព្រមទាំងទទួលបន្ទុកលើ ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធផង់ ដូច្នោះតុលាការពិនិត្យ ពិចារណា និងសម្រេចដល់បញ្ហានេះ ។

៤-តាមសេចក្តីថ្លែងការណ៍របស់មេធាវីចុងចម្លើយឈ្មោះ: [REDACTED] ចំរើន បានថ្លែងថា ខ្លួន បានទទួលស្គាល់ថាដីទំនាស់ជាដីរបស់ឈ្មោះ: [REDACTED] ញឹម ដែលជាឪពុកបង្កើតដើមចោទ ហើយ ឈ្មោះ: [REDACTED] ញឹម បានធ្វើកំណត់ហេតុព្រមព្រៀងប្រគល់ដីមួយឲ្យកូនក្តីខ្លួន នៅចំពោះមុខ តំណាងអយ្យការ និងក្រឡាបញ្ជីផង ដោយព្រមប្រគល់ដីទំនាស់ខាងលើមកកូនក្តីខ្លួន និង បញ្ជាក់ថា តទៅនិងសន្យាមិនឲ្យកូនចៅណាប្តឹងតវ៉ាទាមទារដីខាងលើឡើយ ។ ម្យ៉ាងទៀត ឈ្មោះ: [REDACTED] ញឹម បានសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះធ្វើប្លង់ដីនោះប្រគល់ឲ្យឈ្មោះ: [REDACTED] ជា ទៀតផង ដូច្នោះដើមចោទឈ្មោះ: [REDACTED] សាបាត់ អសមត្ថភាពជាភាគីដើមចោទក្នុងសំណុំរឿង ខាងលើ តាមបញ្ញត្តិមាត្រា៣២នៃក្រមរដ្ឋប្បវេណី ហើយដើមចោទក៏មិនបានទទួលលទ្ធកម្ម នៃកម្មសិទ្ធិណាមួយពីឪពុកឈ្មោះ: [REDACTED] ញឹម នោះឡើយ ផ្អែកតាមមាត្រា ១ មាត្រា២ មាត្រា២ និងមាត្រា៣២ នៃក្រមនីតិវិធីរដ្ឋប្បវេណី មិនបានផ្តល់លទ្ធភាពឬសមត្ថភាពផ្លូវច្បាប់ណា មួយដល់ ដើមចោទដើម្បីតាំងខ្លួនជាដើមបណ្តឹងប្រឈមមុខទាមទារដីទំនាស់នោះឡើយ ។

៥-ចុងចម្លើយបានទទួលស្គាល់ថាកាលពីកន្លងទៅដីទំនាស់ទំហំ ១៦មx៧២ម គឺជាដី របស់ឪពុកដើមចោទឈ្មោះ: [REDACTED] សាបាត់ ។

៦-ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ដើមចោទ ។

**ហេតុដូច្នោះសាលាដំបូងខេត្តព្រៃវែង  
សេចក្តីសម្រេចបញ្ចប់**

១-បង្គាប់ចុងចម្លើយឈ្មោះ: [REDACTED] ជា ប្រគល់ដីទំនាស់ទំហំ ១៦មx៧២ម មានទីតាំង ខាងជើងទល់ដីឈ្មោះ: [REDACTED] វាសនា ខាងត្បូងទល់ដីឈ្មោះ: [REDACTED] ហួន ខាងលិចទល់ដីឈ្មោះ: [REDACTED] សាប៊ិន និងខាងកើតទល់ច្រវែកស្ទឹងលេខ: ១០៣ ចំនួនពាក់កណ្តាលផ្នែកខាងត្បូងឲ្យ ទៅដើមចោទឈ្មោះ: [REDACTED] សាបាត់ ។



២-ប្រាលចោលការទាមទារបង់ខាតពេលវេលា និងសំណងជម្ងឺចិត្ត របស់ដើមចោទ  
ឈ្មោះ ពៅ សាបាត់ ។

២-ប្រាក់ប្រដាប់ក្តីជាបន្តរបស់ភាគីដើមចោទ ។

៥-សាលក្រមនេះ បានទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី៣០ ខែមិថុនា  
ឆ្នាំ២០២០ និងប្រកាសជាសាធារណៈនៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក  
ព.ស ២៥៦៤ ត្រូវថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅចំពោះមុខដើមចោទ មេធាវីតំណាងដោយ  
អាណត្តិឲ្យដើមចោទ និងចុងចម្លើយ មេធាវីតំណាងដោយអាណត្តិឲ្យចុងចម្លើយ បើកផ្លូវ  
ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។

ចៅក្រមជំនុំជម្រះ

ហត្ថលេខា និងត្រា



បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

ព្រៃវែង, ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០

ក្រឡាបញ្ជី



បានឃើញ

ចៅក្រមជំនុំជម្រះ

